

だい  
第 14 課

おお たてもの  
大きな建物ですね



あなたのまちには、どんな建物や場所がありますか？ それはどんなところですか？  
 តើនៅទីក្រុងរបស់អ្នកមានទីកន្លែង និងអគារអ្វីខ្លះ? តើវាជាកន្លែងបែបណា?



1. トイレはどこですか?

Can-do+  
57


がいしゅつさき エーティーエム ぼしよ しつもん  
 外出先で、トイレやATMなどの場所を質問することができる。  
 អាចសួរអំពីទីតាំងកន្លែងផ្សេងៗ ដូចជាបន្ទប់ទឹក ឬកន្លែងដកលុយពីធនាគារ (ATM) ។

1 かいわ き  
 会話を聞きましょう。  
 ចូរស្តាប់ការសន្ទនា។

▶ 6人の人が、街で、ほかの人に場所を聞いています。  
 មនុស្ស ៦នាក់ កំពុងសួរអ្នកដទៃពីទីកន្លែងនៅក្នុងទីក្រុង។

(1) 何の場所を聞いていますか。a-f から選びましょう。  
 តើពួកគេសួរពីកន្លែងណាខ្លះ? ចូរជ្រើសរើសពី a ដល់ f។

a. トイレ




b. コインロッカー




c. 自動販売機



d. コンビニ



e. ATM



f. 喫煙所



1	14-01	2	14-02	3	14-03	4	14-04	5	14-05	6	14-06

第14課 大きな建物ですね

(2) もういちど聞きましょう。どこにあるか、場所を教えてくださいましたか。教えてもらったときは○、そうでないときは×を書きましょう。

ស្តាប់ការសន្ទនាម្តងទៀត។ តើគេបានប្រាប់ដៃ ឬទេថាកន្លែងនោះនៅឯណា? ចូរគូស ○ បើគេបានប្រាប់ និង × បើគេមិនបានប្រាប់។

<p>1 14-01</p>	<p>2 14-02</p>	<p>3 14-03</p>
----------------	----------------	----------------

<p>4 14-04</p>	<p>5 14-05</p>	<p>6 14-06</p>
----------------	----------------	----------------

(3) ことばを確認して、もういちど聞きましょう。14-01 ~ 14-06

មើលពាក្យហើយស្តាប់ការសន្ទនាម្តងទៀត។

あちら ទីនោះ | 飲み物 គេសផ្លុះ  
 あっち ទីនោះ: (「あちら」のカジュアルな言い方 (រៀបរយនិយាយបែបសាមញ្ញរបស់ពាក្យ អច្ឆរ))  
 ビル អគារ | 奥 ក្នុង  
 すいません សូមអភ័យទោស។ (「すみません」のくだけた言い方 (ពាក្យសមញ្ញរបស់ពាក្យすみません))  
 ちょっと、わからないですね ខ្ញុំមិនដឹង/ស្គាល់ទេ។



かたち ちゅうもく  
形に注目

(1) <sup>おんせい</sup> 音声を聞いて、<sup>き</sup> \_\_\_\_\_ に<sup>か</sup> ことばを書きましょう。 14-07  
ស្តាប់សំឡេងសំឡេងរួចសរសេរ៖។

トイレは、\_\_\_\_\_ か?

コインロッカーは、\_\_\_\_\_ か?

この<sup>ちか</sup> 近く \_\_\_\_\_、コンビニは \_\_\_\_\_ か?

この<sup>ちか</sup> 近く \_\_\_\_\_、<sup>エーティーエム</sup> ATM は \_\_\_\_\_ か?

<sup>ばしょ</sup> 場所を聞くと、<sup>き</sup> どのように言っていましたか。 → <sup>ぶんぽう</sup> 文法ノート ①、<sup>だい</sup> 第8課 ④  
ពេលសួរពីទីកន្លែង តើគេប្រើសំនួរអ្វី?

(2) <sup>かたち</sup> 形に注目して、<sup>ちゅうもく</sup> 会話をもういちど<sup>か</sup> 聞きましょう。 14-01 ~ 14-06  
ពិនិត្យមើលទម្រង់ហើយស្តាប់ការសន្ទនាម្តងទៀត។

**2** 場所を聞きましょう。  
 ចូរសួរពីទីកន្លែង។

すみません。トイレは、どこですか？

すみません。この近くに、ATMはありますか？

すみません。コインロッカーは、どこにありますか？

あちら／あっち／この先／この奥です。

ちょっと、わかりません。

ありがとうございます。

そうですか。

- (1) 会話を聞きましょう。🔊 14-08 🔊 14-09 🔊 14-10  
 ចូរសួរការសន្ទនា។
- (2) シャドーイングしましょう。🔊 14-08 🔊 14-09 🔊 14-10  
 ស្តាប់ហើយថាតាមពីក្រោយឱ្យទាន់សំឡេង។
- (3) **1** (2) のイラストを見て、練習しましょう。  
 ចូរអនុវត្តដោយមើលរូបភាព **1** (2)។
- (4) 今いる建物の中で、いろいろな設備などの場所を聞きましょう。  
 ចូរសួរពីទីតាំងផ្សេងៗ ក្នុងអគារដែលអ្នកកំពុងនៅ។



## 2. <sup>いま</sup>今、<sup>かいさつ</sup>改札の<sup>まえ</sup>前にいます

Can-do 58


<sup>じぶん</sup>自分のいる場所を、<sup>ばんしよ</sup>電話で相手に伝えることができる。

អាចប្រាប់ទៅដៃគូសន្ទនាតាមទូរស័ព្ទអំពីកន្លែងដែលអ្នកស្ថិតនៅ។

### 1 <sup>じゅんび</sup>ことばの準備

សិក្សាពាក្យ

<sup>いち</sup>【位置 ទីតាំង】



(1) <sup>え</sup>絵を見ながら<sup>き</sup>聞きましょう。🔊 14-11

ស្តាប់រូបរឿង មើលរូបរឿង។

(2) <sup>き</sup>聞いて<sup>い</sup>言いましょう。🔊 14-11

ស្តាប់ហើយថាតាម។

(3) <sup>き</sup>聞いて、a-f から<sup>えら</sup>選びましょう。🔊 14-12

ស្តាប់ហើយជ្រើសរើសពី a ដល់ f។

第14課 大きな建物ですね

2 2 <sup>かいわ</sup> <sup>き</sup> **会話を聞きましょう。**  
ចូរស្តាប់ការសន្ទនា។

▶ <sup>よにん</sup> <sup>ひと</sup> <sup>ま</sup> <sup>あ</sup> 4人の人が、待ち合わせをしている相手と電話で話しています。  
មនុស្ស ៤នាក់ កំពុងនិយាយទូរស័ព្ទជាមួយដៃគូដែលបានណាត់ជួប។



(1) <sup>よにん</sup> <sup>いま</sup> <sup>でんわ</sup> 4人は、今どこから電話していますか。a-d から選みましょう。  
តើពួកគេកំពុងនិយាយទូរស័ព្ទពីទីណា? ចូរជ្រើសរើសពី a ដល់ d។


a. コンビニ



b. エスカレーター



c. <sup>かいさつ</sup> 改札



d. インフォメーション



① イルマさん 🔊 14-13	② ピセットさん 🔊 14-14	③ リリアンさん 🔊 14-15	④ チェさん 🔊 14-16

第14課 大きな建物ですね

(2) もういちど聞きましょう。🔊 14-13 ~ 🔊 14-16

4人は、今どこにいますか。(1)で選んだイラストの中に、人の絵を書き入れましょう。  
ស្តាប់ការសន្ទនាម្តងទៀត។ ឥឡូវនេះតើអ្នកទាំង៤ នៅឯណា?  
ចូរគូររូបមនុស្សតាមទីតាំងដែលអ្នកបានជ្រើសរើសក្នុង(1)។



(3) ことばを確認して、もういちど聞きましょう。🔊 14-13 ~ 🔊 14-16

មើលពាក្យហើយស្តាប់ការសន្ទនាម្តងទៀត។

そっち ទីនោះ | すぐ បន្តិចទៀត

わかった ខ្ញុំយល់ហើយ។ (「わかりました」のカジュアルな言い方 (ពាក្យសមញ្ញរបស់ពាក្យ わかりました))

まっててください សូមរង់ចាំបន្តិច។



かたち ちゅうもく 形に注目

(1) 音声を聞いて、\_\_\_\_\_にことばを書きましょう。🔊 14-17

ស្តាប់ហើយចំពេញចន្លោះ។

いま、\_\_\_\_\_にいますか?

改札の \_\_\_\_\_ にいます。

コンビニの \_\_\_\_\_ にいます。

インフォメーションの \_\_\_\_\_ です。


エスカレーターの \_\_\_\_\_ にいます。

❗ 自分がいる場所を教えるとき、どう言っていましたか。➡ 文法ノート ②  
ពេលប្រាប់ពីទីតាំងដែលខ្លួននៅ តើគេប្រើសំនួនអ្វី?

(2) 形に注目して、会話をもういちど聞きましょう。🔊 14-13 ~ 🔊 14-16

ពិនិត្យមើលទម្រង់ហើយស្តាប់ការសន្ទនាម្តងទៀត។

- 3 <sup>じぶん</sup> <sup>いま</sup> 自分が今どこにいるか、<sup>おし</sup> 教えてください。  
 ចូរព្រាប់អ្នកដទៃពីកន្លែងដែលអ្នកកំពុងនៅ។



- (1) <sup>かいわ</sup> <sup>き</sup> 会話を聞きましょう。🔊 14-18 🔊 14-19  
 ចូរស្តាប់ការសន្ទនា។
- (2) シャドーイングしましょう。🔊 14-18 🔊 14-19  
 ស្តាប់ហើយថាតាមពីក្រោយឱ្យទាន់សំឡេង។
- (3) 2 のイラストを見て、<sup>み</sup> <sup>れんしゅう</sup> 練習しましょう。  
 ចូរអនុវត្តដោយមើលរូបភាពក្នុង 2 ។
- (4) <sup>みぢか</sup> <sup>ばしょ</sup> 身近な場所で、<sup>ま</sup> <sup>あ</sup> だれかと待ち合わせをしているという<sup>せってい</sup> 設定で、ロールプレイをしましょう。  
<sup>でんわ</sup> 電話で、自分が今どこにいるか、<sup>おし</sup> 教えてください。  
 ចូរដើរតួសន្ទនា។ អ្នកកំពុងណាត់ជួបនរណាម្នាក់នៅកន្លែងដែលអ្នកស្គាល់។ ចូរព្រាប់គេតាមទូរស័ព្ទពីកន្លែងដែលអ្នកកំពុងនៅ។





### 3. ここは十 条 商店街です

Can-do  
59

町のいろいろな場所を案内されたとき、相手に感想を伝えることができる。  
អាចប្រាប់នូវចំណាប់អារម្មណ៍ទៅដៃគូពេលគេណែនាំកន្លែងផ្សេងៗ ក្នុងទីក្រុងអោយ។

#### 1 ことばの準備


សិក្សាពាក្យ

#### 【どんなところ? 特徴をいって】

a. 古い



b. 新しい




c. 大きい/大きな



d. 小さい/小さな



e. 高い



f. 低い



g. にぎやか(な)



h. 静か(な)




i. 広い




j. せまい



k. きれい(な)



l. きたない



(1) 絵を見ながら聞きましょう。🔊 14-20

ស្តាប់បណ្តើរ មើលរូបបណ្តើរ។

(2) 聞いて言いましょう。🔊 14-20

ស្តាប់ហើយថាតាម។

(3) 聞いて、a-l から選びましょう。🔊 14-21

ស្តាប់ហើយជ្រើសរើសពី a ដល់ l។

**2** 2 かいわをききましょう。

ចូរស្តាប់ការសន្ទនា។

▶ 6 人の人が、町のいろいろな場所を案内してもらっています。

មនុស្ស ៦នាក់ កំពុងណែនាំពីកន្លែងផ្សេងៗ នៅក្នុងទីក្រុង។


(1) どこにいますか。ア-カから選びましょう。

តើពួកគេនៅឯណា? ចូរជ្រើសរើសពី អ ដល់ ក។


ア. 商店街



イ. お寺




ウ. 野球場




エ. ビル



オ. 公園



カ. 川



① 14-22	② 14-23	③ 14-24	④ 14-25	⑤ 14-26	⑥ 14-27

(2) もういちど聞きましょう。案内された人は、(1)で選んだ場所について、どう言っていましたか。

**1** の a-l から選びましょう。

ចូរស្តាប់ការសន្ទនាម្តងទៀត។ តើអ្នកដែលត្រូវបានគេណែនាំនិយាយបែបណាខ្លះពីកន្លែងដែលបានជ្រើសរើសពីក្នុង (1)? ចូរជ្រើសរើសពី a ដល់ l។

① 14-22	② 14-23	③ 14-24	④ 14-25	⑤ 14-26	⑥ 14-27

第14課 大きな建物ですね

(3) ことばを確認して、もういちど聞きましょう。 14-22 ~ 14-27  
មើលពាក្យហើយស្តាប់ការសន្ទនាម្តងទៀត។

とお 通り 道 | ゆうめい 有名(な) 名 | あれ 那: | たてもの 建物 物  
さっぽろ 札幌ドーム Sapporo Dome (ドーム) (〜ドーム (〜ドーム)) | たくさん 多

〜でしょう? ~មិនអញ្ចឹង?  
(相手の同意を求める表現 (ជាពាក្យដែលប្រើសម្រាប់ស្នើសុំការយល់ព្រមពីដៃគូ))

み 見て មើលនោះ។ (見る (មើល))

そうだね ពិតមែនហើយ។ (「そうですね」のカジュアルな言い方 (ជាពាក្យសមញ្ញរបស់ពាក្យそうですね))



かたち ちゅうもく 形に注目

(1) 音声を聞いて、\_\_\_\_\_にことばを書きましょう。 14-28  
ស្តាប់ហើយបំពេញចន្លោះ។

- \_\_\_\_\_ こうえん 公園ですね。
- \_\_\_\_\_ てら 寺がありますね。
- \_\_\_\_\_ ビルがたくさんありますね。
- \_\_\_\_\_ とお 通りですね。
- \_\_\_\_\_ みず 水ですね。
- \_\_\_\_\_ たてもの 建物ですね。
- \_\_\_\_\_ ですね。

! 感想を伝えるとき、どう言っていましたか。 → 文法ノート ③  
ពេលនិយាយពីចំណាប់អារម្មណ៍ តើគេប្រើសំនួរអ្វី?

(2) 形に注目して、会話をもういちど聞きましょう。 14-22 ~ 14-27  
ពិនិត្យមើលទម្រង់ហើយស្តាប់ការសន្ទនាម្តងទៀត។

第14課 大きな建物ですね

3 感想を言いましょう。  
ចូរនិយាយពីចំណាប់អារម្មណ៍របស់អ្នក។

ここは、<sup>みずもとこうえん</sup>水元公園です。

<sup>ひろ</sup>広い/<sup>きれいな</sup>きれいな <sup>こうえん</sup>公園ですね。

(1) <sup>かいわ</sup>会話を聞きましょう。🔊 14-29 🔊 14-30  
ចូរស្តាប់ការសន្ទនា។

(2) <sup>シャドーイング</sup>シャドーイングしましょう。🔊 14-29 🔊 14-30  
ស្តាប់ហើយថាតាមពីក្រោយឱ្យទាន់សំឡេង។

(3) 2 のイラストを見て、<sup>み</sup>練習しましょう。  
ចូរអនុវត្តដោយមើលរូបភាពក្នុង 2 ។

(4) <sup>じぶん</sup>自分の<sup>まち</sup>町や<sup>ちいき</sup>地域の<sup>ばしょ</sup>いろいろな場所を<sup>あんない</sup>案内するロールプレイをしましょう。  
<sup>あんない</sup>案内された人は、<sup>ひと</sup>感想を言いましょう。  
ចូរដើរតួសន្ទនា។ ម្នាក់ជាអ្នកណែនាំកន្លែងផ្សេងៗ នៅក្នុងតំបន់ និងទីក្រុង។  
អ្នកដែលត្រូវបានគេណែនាំ ចូរនិយាយពីចំណាប់អារម្មណ៍។



## 4. 街にある看板

Can-do 60

みせ けいじ み えいぎょうじかん きゅうぎょうび りかい  
店やレストランなどの掲示を見て、営業時間や休業日などを理解することができる。  
អាចអានយល់ក្តារព័ត៌មានរបស់ហាង ឬភោជនីយដ្ឋានថា តើហាងនោះបើក ឬបិទ។

1 看板や表示を読みましょう。  
ចូរអានស្លាកសញ្ញា និងសញ្ញា។

▶ 街で、いろいろな看板や表示を見かけました。  
អ្នកបានឃើញស្លាកសញ្ញា និងសញ្ញាផ្សេងៗ នៅក្នុងទីក្រុង។

(1) ①-③は、それぞれどんな意味だと思いませんか。  
តើអ្នកគិតថា ① ដល់ ③ មានន័យដូចម្តេច?

①



②



③



(2) コンビニの看板です。このコンビニには、何があると書いてありますか。  
នេះជាស្លាកសញ្ញាហាងទំនិញ។ តើគេសរសេរថាមានអ្វីខ្លះក្នុងហាងនេះ?

④



第14課 大きな建物ですね

(3) ⑤ - ⑦の中で、今、開いている店はどれですか。  
 តើពី ⑤ ដល់ ⑦ ហាងមួយណាកំពុងបើក?

⑤



⑥



⑦



(4) いろいろな店の看板です。⑧ - ⑪の中で、開いているのはどれですか。  
 នេះជាស្លាកសញ្ញានៅតាមហាងផ្សេងៗ ។ តើ ⑧ ដល់ ⑪ ហាងមួយណាដែលកំពុងបើក?

1. 今、月曜日の18時です。  
いま げつようび じ
2. 今、水曜日の11時半です。  
いま すいようび じはん
3. 今、日曜日の21時です。  
いま にちようび じ

⑧




⑨



⑩

受付時間	月	火	水	木	金	土	日	祝
9:00 ~ 12:00	●	●	休	●	●	●	●	●
15:00 ~ 20:00	●	●	●	●	●	●	●	15:00 ~ 18:00

⑪



大切なことば

- (1) 危険 注意 | 危険 | 注意 注意 | 通行止 通行止 | 工事中 工事中
- (2) たばこ 銀行 | 銀行 銀行
- (3) 定休日 準備中 | 準備中 準備中 | 営業中 営業中
- (4) 祭(日) 祝(日) | 祝(日) 祝(日) | 24時間営業 年中無休

ちょうかい  
聴解スクリプト

## 1. トイレはどこですか？

①  14-01

A：すみません。トイレは、どこですか？

B：あちらです。

A：どうも。

②  14-02

A：あのう、飲み物の自動販売機は、どこにありますか？

B：あっちにありますよ。

A：ありがとうございます。

③  14-03

A：すみません。コインロッカーは、どこにありますか？

B：あー、すみません。ちょっと、わからないですね。

A：そうですか。

④  14-04

A：喫煙所は、どこですか？

B：あ、このビルにはありません。

A：そうですか。

⑤  14-05

A：すみません。この近くに、コンビニはありますか？

B：ええ、この先です。

A：ありがとうございます。

⑥  14-06

A：あの、この近くに、ATMはありますか？

B：この奥です。

A：わかりました。

2. <sup>いま</sup>今、<sup>かいさつ</sup>改札の<sup>まえ</sup>前にいます①  14-13

A：もしもし。

B：あ、もしもし、イルマさん、<sup>いま</sup>今、どこですか？A：<sup>いま</sup>今、<sup>かいさつ</sup>改札の<sup>まえ</sup>前にいます。

B：わかりました。

②  14-14

A：あ、ピセットです。

B：あ、ピセットさん、<sup>いま</sup>今、どこにいますか？A：えーと、コンビニの<sup>なか</sup>中にいます。B：<sup>なか</sup>中ですね。<sup>いま</sup>今、<sup>い</sup>そっちに行きます。③  14-15

A：もしもし。

B：もしもし、リリアンさん？

A：はい。

B：<sup>いま</sup>今、どこ？A：えー、<sup>いま</sup>今、インフォメーションの<sup>よこ</sup>横です。B：インフォメーションね。わかった。すぐ<sup>い</sup>行く。④  14-16

A：あのう、チェです。

B：あ、チェさん。<sup>いま</sup>今、どこにいますか？A：<sup>いま</sup>今、エスカレーターの下<sup>した</sup>にいます。B：エスカレーターの下<sup>した</sup>ですね。わかりました。ちょっと<sup>ま</sup>待っててくださいね。



### 3. じゅうじょうしょうてんがいここは十条商店街です

- ①  14-22
- A : ここは、みずもとこうえん水元公園です。  
 B : ひろ こうえん広い公園ですね。  
 A : そうですね。
- 
- ②  14-23
- A : ここは、じゅうじょうしょうてんがい十条商店街です。  
 B : ああ、とおにぎやかな通りですね。
- 
- ③  14-24
- A : この川は、かわ しまんとかわ四万十川です。ゆうめい かわ有名な川です。  
 B : わあ、みずきれいな水ですね。
- 
- ④  14-25
- A : あれは、なん何ですか？ おお たてもの大きな建物ですね。  
 B : ああ、あれは、さっぽろ札幌ドームです。やきゅうじょう野球場です。  
 A : へー、おお大きいですね。
- 
- ⑤  14-26
- A : あ、ふる てら古いお寺がありますね。  
 B : ずいせんじ瑞泉寺です。てらいいお寺でしょう？  
 A : はい。
- 
- ⑥  14-27
- A : み見て。あれはセンタービル、あれはすみとも住友ビル、  
みついあれは三井ビル。  
 B : たか高いビルがたくさんありますね。  
 A : そうだね。

第14課 大きな建物ですね

漢字のことば

1 読んで、意味を確認しましょう。  
ចូរអាន និងពិនិត្យមើលអត្ថន័យនៃអក្សរ កាន់ដី ខាងក្រោមនេះ។

大きい 大きい 大きい 大きい

小さい 小さい 小さい 小さい

高い 高い 高い 高い

低い 低い 低い 低い

前 前 前 前

後ろ 後ろ 後ろ 後ろ

横 横 横 横

2 漢字に注意して読みましょう。  
ចូរអានដោយយកចិត្តទុកដាក់ទៅលើអក្សរ កាន់ដី ខាងក្នុង\_\_\_\_\_។

- ① 東大寺は、とても大きいです。
- ② 私の国は、小さいです。高い山がたくさんあります。
- ③ ビルの横に、低い建物があります。
- ④ 今、コンビニの前にいます。
- ⑤ バイクで行きましょう。後ろに乗ってください。

3 上の\_\_\_\_\_のことばを、キーボードやスマートフォンで入力しましょう。  
សូមសាកល្បងវាយអក្សរ កាន់ដី នៅខាងលើបន្ទាត់ចូលទូរស័ព្ទដៃ ឬកុំព្យូទ័រ។

ぶんぼう 文法ノート

① 【 ទីកន្លែង 場所】に N(は) ありますか?

この<sup>ちか</sup>近くに、コンビニはありますか?  
តើនៅជិតនេះមានម៉ាតទេ?

- សំនួននេះប្រើដើម្បីសួរថាមានអ្វីមួយឬអត់។ ក្នុងមេរៀននេះ គេប្រើសំនួន この<sup>ちか</sup>近くに (នៅជិតនេះ) ពេលសួររក ពេលសួររកទីកន្លែងដូចជាម៉ាតនិងATMជាដើម។
- ពេលសួរទីតាំងដោយផ្ទាល់ជាងនេះ គេប្រើ ~は、どこにありますか? ឬ ~は、どこですか? (ឧទាហរណ៍②③)។

- あるかどうかをたずねるときの言い方です。この課では、「この近くに」を使って、コンビニや ATM などの場所を聞くときに使っています。
- 場所をより直接的に質問する場合は、「~は、どこにありますか?」「~は、どこですか?」と聞きます (例②③)。

- [例] ▶ ① A : すみません。この<sup>ちか</sup>近くに、ATM<sup>エーティーエム</sup>はありますか?  
ឧទាហរណ៍ សុំទោស។ នៅជិតនេះមាន ATM ទេ?  
B : ええ、この<sup>さき</sup>先にありますよ。  
បាទ មាននៅខាងមុខ។
- ▶ ② A : あのう、自動販売機<sup>じどうはんばいき</sup>は、どこにありますか?  
សុំទោស តើម៉ាស៊ីនលក់អីវ៉ាន់ស្វ័យប្រវត្តិនៅឯណា?  
B : あっちです。  
នៅខាងនោះ។
- ▶ ③ A : あのう、トイレは、どこですか?  
សុំទោស បង្គន់នៅឯណា?  
B : この<sup>おく</sup>奥です。  
នៅខាងក្នុងនេះ។

② Nの【 ទីតាំង 位置】にいます

いま かいさつ まえ  
今、改札の前<sup>まえ</sup>にいます。  
ឥឡូវខ្ញុំនៅខាងមុខកន្លែងនៃកសំបុត្រ។

- សំនួននេះប្រើពេលនិយាយពន្យល់លម្អិតពីទីកន្លែងដែលកំពុងស្ថិតនៅ។ នៅក្នុងមេរៀននេះ គេប្រើពេលប្រាប់កន្លែងដែលគេស្ថិតនៅ ពេលមានការណាត់ជួប។
- ពន្យល់ទីតាំងដែលយើងស្ថិតនៅដូចជា ~の前(ខាងមុខ) / 横(ចំហៀង) / 中(ខាងក្នុង) និង 後ろ(ខាងក្រោយ)ជាដើមដោយប្រើទីកន្លែងដែលអាចសម្គាល់បានដូចជា កន្លែងនៃកសំបុត្រ ម៉ាតកន្លែងផ្តល់ ព័ត៌មានជាដើម។
- ~にいます អាចនិយាយម្យ៉ាងទៀតដោយងាយថា ~です។

第14課 大きな建物ですね

- 居場所をくわしく説明するときの言い方です。この課では、待ち合わせで、自分がいる場所を相手に教えるときに使っています。
- 「改札」「コンビニ」「インフォメーション」など、目印になる場所を使って、「～の前／横／中／後ろ」のように、位置を説明します。
- 「～にいます」は、簡単に「～です」で言い換えることができます。

[例] ▶ A : 今、どこにいますか?  
 ឧទាហរណ៍ ឥឡូវនៅអ្នកនៅឯណា?  
 B : コンビニの中にいます。  
 ខ្ញុំនៅក្នុងម៉ាតា។

▶ A : あのう、今、どこですか?  
 សុំទោស ឥឡូវអ្នកនៅឯណា?  
 B : インフォメーションの前です。  
 នៅខាងមុខកន្លែងផ្តល់ព័ត៌មាន។

3

ナ A- な N	です ね
イ A- い N	

にぎやかな通りですね。  
 នេះជាវិថីដែលអ្នកអែន។

ひろい公園ですね。  
 នេះជាសួនដែលធំមែន។

- សំនួននេះប្រើពេលប្រាប់ពីចំណាប់អារម្មណ៍។ ក្នុងមេរៀននេះ គេប្រើពេលនិយាយពីចំណាប់អារម្មណ៍ចំពោះកន្លែងផ្សេងៗ។
- គុណនាមដែលបញ្ជាក់ន័យឱ្យនាមត្រូវដាក់នៅពីមុខនាម។ ករណីគុណនាម ៗ ត្រូវបញ្ចប់ដោយ ~な ឧទាហរណ៍ 到ぎやかな通り  
 ហើយគុណនាម ៗ គឺបញ្ចប់ដោយ ~い ឧទាហរណ៍ 到い公園។
- 大きい(ធំ) និង 小さい(តូច) ជាគុណនាម ៗ តែមានការលើកលែងដោយសារពេលបញ្ជាក់ន័យឱ្យឱ្យនាមដែលមានទម្រង់២យ៉ាង  
 រៀងៗខ្លួនគឺមានទម្រង់ពីរៗ 大きい/大きな និង 小さい/小さな។
- សូមកត់ចំណាំថា きれい មិនមែនជាគុណនាម ៗ ទេ តែជាគុណនាម ៗ ដូចនេះពេលបញ្ជាក់ន័យឱ្យនាម គេបាន きれいな~។

- 感想を伝えるときの言い方です。この課では、いろいろな場所の感想を言うときに使っています。
- 形容詞が名詞を修飾するとき、形容詞は名詞の前に置かれます。ナ形容詞の場合は、「にぎやかな通り」のように、語尾が「~な」になります。イ形容詞の場合は、「広い公園」のように、語尾が「~い」になります。
- 「大きい」「小さい」はイ形容詞ですが、例外で、名詞を修飾するときの形が「大きい/大きな」「小さい/小さな」のそれぞれ2つあります。
- 「きれい」は、イ形容詞ではなくナ形容詞なので、名詞を修飾するときは「きれいな~」になります。注意しましょう。

[例] ▶ A : ここは、中央公園です。  
 ឧទាហរណ៍ ទីនេះជាសួនChuuoo។  
 B : わあ、きれいな公園ですね。  
 អូ ពិតជាសួនដ៏ស្រស់ស្អាតមែន។

- ▶ A : あそこに、古い<sup>ふる</sup>建物<sup>たてもの</sup>がありますね。何<sup>なん</sup>ですか?  
 នៅខាងនោះមានអាគារចាស់មួយ។ តើជាអ្វី?  
 B : 銀行<sup>ぎんこう</sup>です。  
 គឺជាធនាគារ។

◆ គុណនាម<sup>ナ</sup> និង គុណនាម<sup>イ</sup>      ナ形容詞とイ形容詞

		នៅចុងឃ្លា 文末に来る	បញ្ជាក់ន័យឱ្យនាម 名詞を修飾する	ឧទាហរណ៍ 例
គុណនាម <sup>ナ</sup> ナ形容詞	ស្រប 肯定	ナ A- です にぎやかです	ナ A- な N にぎやかな <sup>とお</sup> 通り	きれい(な) にぎやか(な)
	បដិសេធ 否定	ナ A- じゃないです (ナ A- じゃありません) にぎやかじゃないです (にぎやかじゃありません)	មិនប្រើក្នុងសៀវភៅសិក្សានេះទេ この教科書では扱いません。	しずか(な) ゆうめい(な)
គុណនាម <sup>イ</sup> イ形容詞	ស្រប 肯定	イ A- です ひろ 広いです いいです *	イ A- い N ひろ 公園 広い公園 おお 大きい / おお たてもの 大きな建物 **	ひろ 広い せまい たか 高い ひく 低い ふる 古い
	បដិសេធ 否定	イ A- くないです (イ A- くありません) ひろ 広くないです ひろ (広くありません) よくないです *	មិនប្រើក្នុងសៀវភៅសិក្សានេះទេ この教科書では扱いません。	あたらしい 新しい うるさい きたない いい * おお 大きい ** ちい 小さい **

\* ទម្រង់បដិសេធនៃ いい គឺ よくない។  
 「いい」の否定形は「よくない」になります。

\*\* 大きい និង 小さい គឺជាគុណនាម<sup>イ</sup>។ ពេលបញ្ជាក់ន័យឱ្យនាម វាមានពីរទម្រង់គឺ ~い N និង ~な N។  
 「大きい」「小さい」はイ形容詞ですが、名詞を修飾するとき「~い N」「~な N」の両方の形があります。



### ● コインロッカー ទូរើអីវ៉ាន់ប្រើកាត់



នៅជប៉ុន តាមស្ថានីយរថភ្លើង ចំណតឡានក្រុង ហាងលក់ទំនិញជាន់ក្រោមដី ហាងបែបទំនើប ហាងទំនិញតាមផ្លូវជាដើម មានទូរើអីវ៉ាន់ប្រើកាត់។ នៅបរទេស ក៏មានទូរើអីវ៉ាន់ដែរ ប៉ុន្តែមិនសូវមានប្រទេសដែលមានទូរើអីវ៉ាន់នៅគ្រប់ទីកន្លែង ដូចប្រទេសជប៉ុនទេ។

ថ្លៃប្រើទូរើអីវ៉ាន់អាស្រ័យលើទំហំទូរើ។ ទូរើដែលអាចដាក់អីវ៉ាន់ដូចជាកាបូបស្នាយ តូចមានតម្លៃពី ៣០០ ទៅ ៤០០ យេន ឯទូរើដែលអាចដាក់វ៉ាលីចូលបានមានតម្លៃពី ៦០០ ទៅ ១០០០ យេន។ ទូរើដែលប្រើដោយកាត់ ទទួលយកតែកាត់ ១០០យេន ទេ។

ថ្មីៗ នេះ ទូរើប្រភេទមិនប្រើសោក៏កើនឡើងដែរ។ ទូរើប្រភេទនេះមានសោជាលេខ សម្ងាត់ដែលអ្នកត្រូវទៅកន្លែងផ្ទាំងបញ្ជា ហើយបង្ហាញលេខបញ្ជាក់សោទូរើ និងទទួលយកបង្កាន់ដៃបាន។ ពេលបើកវិញ អ្នកគ្រាន់ តែបញ្ជូលលេខលើបង្កាន់ដៃនោះវានឹងបើក។ ទូរើអាចប្រើកាត់ IC ដើម្បីបង្ហាញលេខ ហើយអ្នកគ្រាន់តែប្រើកាត់នោះមកប៉ះដើម្បី បើកបីទទូរើ។

សូមប្រុងប្រយ័ត្នពីពេលម៉ោងដែលអាចប្រើប្រាស់ទូរើអីវ៉ាន់បាន។ ទូរើអាចប្រើបាន ២៤ម៉ោង តែខ្លះគឺអាស្រ័យលើម៉ោង ហើយ អាចប្រើបានតែក្នុងកំឡុងពេលកំណត់ណាមួយប៉ុណ្ណោះ។

日本では、駅やバスターミナル、地下街、デパート、商店街の中などにコインロッカーがあり、気軽に荷物を預けられます。海外にもコインロッカーはありますが、日本のように、あちこちにコインロッカーがある国は、あまり多くないようです。

コインロッカーの利用料金は、大きさによって違います。デイバックぐらいの大きさが入る小さいサイズのロッカーは、だいたい 300 ~ 400 円ぐらい、スーツケースが入る大型のロッカーは、600 ~ 1000 円ぐらいです。コイン式のもの、100 円玉を使います。

最近ではキーレス式のロッカーも増えてきました。鍵は暗証番号式になっていて、操作パネルのところに行って料金を払い、鍵を開けてレシートを受け取ります。開けるときは、レシートに書かれた番号を入力して開けます。交通系 IC カードで料金を支払うものもあり、その場合は閉めるときと開けるときに同じカードをタッチすることで、鍵を使わないでロッカーを開閉することができます。

コインロッカーは、24 時間利用可能なものもありますが、設置されている場所によっては、出し入れできる時間が限られていることもありますので、注意しましょう。



### ● 自動販売機 ម៉ាស៊ីនលក់ស្វ័យប្រវត្តិ



Miso ជាដើមផងដែរ។

ក្រៅពីភេសជ្ជៈ ម៉ាស៊ីននេះក៏មានលក់របស់ផ្សេងៗ ដែរដូចជា កាប៉េម មីកំប៉ុង នំប៉័ង ឬស្ករគ្រាប់ផ្សេងៗ ដែលមានលក់តាមម៉ាស៊ីននៅកន្លែងជាច្រើន។ ម៉ាស៊ីនខ្លះលក់របស់ ក្រៅពីអាហារដូចជា ទស្សនាវដ្តី ថ្មពិល ខោអាវក្នុង ឆ័ត្រ និងស្រោមអនាម័យជាដើម។

អ្នកក៏អាចរកទិញបារីពីម៉ាស៊ីននេះបានដែរ តែអ្នកត្រូវចុះឈ្មោះធ្វើកាត តាស្ពូ (Taspo) ដើម្បីបញ្ជាក់ថាអ្នកគ្រប់អាយុជាមុនសិន។ អ្នកមិនអាចទិញបារីបានទេ លុះត្រាតែ អ្នកយកកាតនេះមកប៉ះនឹងម៉ាស៊ីន។ ការចុះឈ្មោះ Taspo គឺត្រូវធ្វើតាមប្រព័ន្ធអ៊ីនធឺណេត។

នៅជប៉ុនសំបុរដោយម៉ាស៊ីនលក់ស្វ័យប្រវត្តិ។ ជាទូទៅគេដាក់នៅតាមស្ថានីយរថភ្លើង ហាងលក់ទំនិញតាមផ្លូវ ក្នុងអគារ នៅកន្លែងឈប់សម្រាកតាមផ្លូវល្បឿនលឿនជាដើម ហើយក្រៅពីនេះក៏មានដាក់នៅតំបន់គេហដ្ឋានតាមជនបទដែលក្បែរៗ នោះគ្មានហាង ទាល់តែសោះ។

ទំនិញដែលដាក់លក់តាមម៉ាស៊ីនលក់ស្វ័យប្រវត្តិភាគច្រើនជាភេសជ្ជៈដោយមាន ទាំងភេសជ្ជៈត្រជាក់ និងភេសជ្ជៈក្តៅ (សម្រាប់រដូវរងា)។ មិនត្រឹមតែ កាហ្វេ ឬតែ ប៉ុណ្ណោះទេ អ្នកអាចទិញស៊ុបពោត ឬស៊ុប



日本は自動販売機が非常に多い国です。駅や商店街、ビルの中、高速道路のサービスエリアなどは一般的ですが、それ以外にも、例えばばまわりに店が全然ない田舎の住宅地に、自動販売機だけが立っていることも、よくあります。

自動販売機で売られているものは、飲み物がメインです。冷たい飲み物を選んだら、冷やされた飲み物が出てきます。また冬になると、温かい飲み物も売られています。コーヒーやお茶だけでなく、コーンポタージュや味噌汁なども、自動販売機で買うことができます。

飲み物以外の自動販売機もいろいろあります。アイスクリームやカップラーメン、パン、お菓子の自動販売機は、いろいろなところで見かけます。食品以外では、雑誌、電池、下着、傘、避妊具などの自動販売機もあります。

タバコも自動販売機で買えますが、taspo（タスポ）という成人識別カードをあらかじめ申請しておく必要があります。このカードを自動販売機にタッチしないと買えないしくみになっています。taspoの申請は、ネットでを行います。

### ● エーティーエム ATM 自販機 (ATM)

នៅជប៉ុន ទូម៉ាស៊ីនអេធីអឹមសម្រាប់ដកប្រាក់ដោយប្រើកាតធនាគារ ឬកាតឥណទានមានដាក់នៅកន្លែងដូចជា ធនាគារ ព្រលានយន្តហោះ ស្ថានីយរថភ្លើង ហាងលក់ទំនិញធំៗ និងហាងលក់ទំនិញជាន់ក្រោមដី ជាដើម ប៉ុន្តែកន្លែងដែលងាយស្រួលរកជាងគេគឺនៅម៉ាត។ នៅម៉ាតភាគ ច្រើនមានដាក់ទូម៉ាស៊ីនអេធីអឹមដែលអាចដកប្រាក់បាន។ ប៉ុន្តែសូមប្រយ័ត្ន ទោះបីជាម៉ាតខ្លះបើក ២៤ម៉ោង ក៏ដោយ ធនាគារខ្លះកំណត់ថ្ងៃ និងម៉ោង ដែលអាចដកប្រាក់បាន។

នៅជប៉ុន ជួនកាលទូអេធីអឹមខ្លះមិនទទួលបានកាតដែលធ្វើនៅបរទេស ឡើយ។ ទូអេធីអឹមតាមម៉ាតភាគច្រើនអាចប្រើកាតដែលធ្វើនៅបរទេសបាន។

銀行のカードやクレジットカードで現金をおろせるATMは、日本では銀行、空港、駅、ショッピングモール、地下街など、いろいろなところがありますが、もっとも便利なのは、コンビニでしょう。多くのコンビニにはATMが置いてあり、お金をおろすことができます。ただし、コンビニは24時間開いていても、お金を引き出せる曜日や時間は、銀行によって制限されている場合がありますので、気をつけましょう。

日本では、海外で発行されたカードが使えないATMも、ときどきあります。コンビニにあるATMは、海外のカードに対応していることが多いようです。



### ● にほん かわ 日本 の川 ទន្លេជប៉ុន

ដោយសារជប៉ុនមានសណ្ឋានដីភ្នំច្រើននៅលើទឹកដីចម្រុះ ទន្លេនៅជប៉ុនមានប្រភពដើមនៅតំបន់ខ្ពស់ ហើយហូរចូលសមុទ្រ ក្នុងចម្ងាយខ្លី។ ហេតុនេះហើយលក្ខណៈពិសេសរបស់ទន្លេជប៉ុនជាទូទៅគឺ វាប្រវែងខ្លី ចោតខ្លាំងហើយទឹកហូរលឿន។ ទន្លេដែលវែង ជាងគេបំផុតនៅជប៉ុនគឺទន្លេ Shinano ប្រវែង ៣៦៧ គីឡូម៉ែត្រ ដែលស្មើ នឹង ១ ភាគ ១៤ នៃទន្លេមេគង្គនៅអាស៊ីអាគ្នេយ៍។ ទន្លេនេះមានចំណោត ចោតខ្លាំង ហើយទឹកហូរលឿនដែលពេលមានភ្លៀងធ្លាក់ខ្លាំងទឹកនឹងហូរឡើង ភ្លាមៗ ជួនកាលបង្កទឹកជំនន់។ បើអ្នករស់នៅតំបន់ក្បែរទន្លេសូមពិនិត្យមើល ថាតើតំបន់ដែលអ្នករស់នៅអាចមានទឹកជំនន់ ឬអត់ ហើយគួរពិនិត្យរកកន្លែង សម្រាប់ជម្លៀសទុកមុន។



Sumida River Cruise (Tokyo) 隅田川リバークルーズ (東京)

នៅលំហូរខាងលើនៃទន្លេមាន "អន្លង់" ដែលកើតឡើងដោយការសឹក រិចរិលរបស់ភ្នំបានកំពុងក្លាយជាកន្លែងទេសចរណ៍មួយដែលអ្នកខ្លះមកស្ទុះ ត្រីកម្សាន្ត។ នៅលំហូរកណ្តាល និងលំហូរខាងក្រោម មានទន្លេខ្លះអាចជិះ ទូកកម្សាន្តបាន។ ការជិះទូកកម្សាន្តដែលពេញនិយមមានដូចជា កប៉ាល់ River Cruise (リバークルーズ) នៅទន្លេ Sumida នៃក្រុង Tokyo និងទូកទេសចរណ៍ នៅ Arashiyama នៃខេត្ត Kyoto ជាដើម។

ទន្លេ Shimanto ដែលមានក្នុងមេរៀននេះគឺជាទន្លេដែលហូរកាត់ខេត្ត Kochi គេហៅថាជាខ្សែទឹកថ្លាចុងក្រោយនៅជប៉ុន។ ទន្លេនេះល្បីដោយសារមានទឹកថ្លា និងទេសភាពស្អាត ហើយអ្នកអាចមកជួលកង់ជិះលេងតាមកែវរទន្លេ និងមកជិះទូកតូចៗ ឬទូកទេសចរណ៍កម្សាន្ត។



Shimanto River (Kochi Pref.)  
四万十川 (高知県)

日本はせまい国土に山が多くある地形なので、日本の川は、高い標高の水源から、短い距離で海に注ぎます。そのため全体的に短く、勾配が急で、流れが速いのが特徴です。日本で最も長い信濃川の長さは 367km で、東南アジアのメコン川の 14 分の 1 しかありません。勾配が急で流れが速いため、大雨が降ると、川に一気に水が流れ込み、ときどき洪水を起こします。川のそばに住む場合は、住んでいる場所が洪水の可能性あるかを確認した上で、避難所などもチェックしておきましょう。

川の上流では、山を削った「渓谷」が観光スポットとなっています。釣りを楽しむ人もいます。中流、下流では、遊覧船に乗れる川もあります。東京隅田川のリバークルーズや、京都嵐山の屋形船などが有名です。

本文に出てきた四万十川は、高知県を流れる川で、「日本最後の清流」と言われています。きれいな水と景色が有名で、自転車を借りて川のそばをサイクリングしたり、屋形船やカヌーに乗ったりすることもできます。

### The three longest rivers in Japan 日本 longest 川ベスト 3

<p>1. Shinano River しなのがわ 信濃川 (367 km)</p> 	<p>2. Tone River とねがわ 利根川 (322 km)</p> 	<p>3. Ishikari River いしがりがわ 石狩川 (268 km)</p> 
--	--	---





● 日本にほんのたか高いたても建物 អគារខ្ពស់ៗ នៅជប៉ុន



Shinjuku's skyscrapers  
新宿の高層ビル



Tokyo Skytree  
東京スカイツリー

ច្រកចេញខាងលិចនៃ Shinjuku នៅ Tokyo ត្រូវបានគេស្គាល់ថាជាតំបន់ដែលមានអគារខ្ពស់ៗ ច្រើន។ អ្នកអាចឡើងទៅកន្លែងមើលទេសភាពរបស់អគារសាលាក្រុងតូក្យូ (កម្ពស់ ២០២ម៉ែត្រ) ដោយមិនគិតថ្លៃដើម្បីមើលបណ្តុំអគារខ្ពស់ៗ នៃ Shinjuku និងទេសភាពវាត្រូវបានទីក្រុង Tokyo។

នៅជប៉ុន (គិតត្រឹមឆ្នាំ ២០២០) អគារដែលខ្ពស់ជាងគេបំផុតទី១ គឺ Abeno Harukas (៣០០ម៉ែត្រ)នៅ Osaka និងទី២ គឺ Yokohama Landmark Tower (២៩៦ម៉ែត្រ) នៅ Yokohama។ បើរាប់បញ្ចូលទាំងសំណង់ក្រៅពីអគារ សំណង់ដែលខ្ពស់ជាងគេបំផុតនៅជប៉ុនទី១ គឺ Tokyo Sky Tree (៦៣៤ម៉ែត្រ) ទី២ គឺ Tokyo Tower (៣៣៣ម៉ែត្រ)។ រាល់អគារទាំងអស់ មានកន្លែងសម្រាប់មើលទេសភាពកម្សាន្ត។

ម៉្យាងទៀតនៅមុខស្ថានីយ Tokyo អគារឈ្មោះ Torch Tower (トーチタワー) ដែលមានកម្ពស់ ៣៩០ម៉ែត្រ) នឹងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧។

東京新宿の西口は、高いビルが集まっているエリアとして知られています。都庁の無料展望室 (高さ 202m、無料) に上れば、新宿の高層ビル群や東京の夜景を見ることができます。

日本で現在 (2020 年) 最も高いビルは、大阪の「あべのハルカス」(300m)、2 番目が、横浜の「ランドマークタワー」(296m) です。ビル以外の建築物を入れると、日本一高い建物は「東京スカイツリー」(634m)、2 番目が「東京タワー」(333m) です。どの建物にも展望台があり、高いところからの景色を楽しむことができます。

なお、2027 年には東京駅前に、高さ 390m のビル「トーチタワー」が完成予定です。

● わび・さび Wabi-sabi

អ្នកទាំងអស់គ្នាធ្លាប់ឮពាក្យថា Wabi-Sabi ដែរ ឬទេ? ពាក្យ Wabi-Sabi គឺមានន័យថាការផ្តល់សោភ័ណភាព និងភាពស្រស់ស្អាតទៅលើរបស់ដែលសាមញ្ញ ធម្មតា និង ស្ងាត់ស្ងៀម។ ក្នុងមេរៀននេះ មានការសន្ទនាមួយដែលពេលឃើញវត្ថុចំណាស់មួយគេនិយាយថា វត្ថុនេះស្អាតណាស់។ ការដែលគិតថា "ល្អស្អាត" ពេលឃើញវត្ថុដ៏ចាស់ និងសាមញ្ញបែបនេះគេហៅថា Wabi-Sabi ។

នៅពេលទៅមើលប្រាសាទប្រាក់ (Kinkakuji) និងប្រាសាទមាស (Ginkakuji) ដ៏ល្បីនៅ Kyoto អ្នកប្រហែលជាមានអារម្មណ៍ថា ប្រាសាទប្រាក់ធ្វើពីឈើមានពណ៌ត្នោតមិនមែនប្រាក់មើលទៅដូចជាស្រគត់ស្រគំណាស់បើប្រៀបធៀបទៅនឹងភាពស្រស់បំព្រងភ្លឺចែងចាំងពណ៌មាស។ បើអ្នកមានអារម្មណ៍ថាប្រាសាទប្រាក់ស្រគត់ស្រគំតែស្រស់ស្អាតនេះគឺ Wabi-sabi ហើយ។ នៅជប៉ុនពេលឃើញវត្ថុ ឬស្ថានច្បារល្បីៗ អ្នកប្រហែលជាមានអារម្មណ៍ថា "ចាស់ហើយកខ្វក់បែបនេះ ហេតុអ្វីបានជាល្បី?"។ ក្នុងករណីបែបនោះ សូមអ្នកនឹកដល់ពាក្យ Wabi-Sabi នេះ។



Zuisenji Temple  
瑞泉寺



Kinkakuji Temple 金閣寺



Ginkakuji Temple 銀閣寺

みなさんは「わび・さび」ということばを聞いたことがありますか？ 「わび・さび」は、質素で地味、静かで落ち着いたものを美しいと思う日本人の美意識です。本文の会話には、古いお寺を見て、「いいお寺」と言う場面がありました。質素で地味な古いお寺を見て、「いいな」と思うのは、「わび・さび」に通じる感覚です。

京都の有名な「金閣寺」と「銀閣寺」を見たとき、金閣寺の金色に輝くきらびやかな美しさと比べて、銀閣寺は銀ではなく茶色の木造建築で、みずばらしい印象を受けるかもしれません。しかし、銀閣寺のほうに、心が落ち着くような美しさを感じる意識が、「わび・さび」です。日本で、有名なお寺や庭園などを見たとき、もしかしたら、「古くて汚いだけ。なぜこれが有名なんだろう？」のように感じることもあるかもしれません。そんなときは、この「わび・さび」ということばを思い出してみてください。